

زيارة القبور

နိဗ္ဗာန်သို့ နေ့စဉ်

ស៊ីយ៉ាវ៉ាស៊ូ គូប៊ូរ

នេះគឺសេចក្តីណែនាំដែលបណ្តាអ្នកមានសទ្ធាគប្បីប្រតិបត្តិ ។ ការសូត្រ ខ្លួនខ្លួនខាងក្រោមនេះ អស់លោកអាចសូត្របានតែមួយ មួយចំនួនតូច ឬ អាចសូត្រទាំងអស់បាន តាមដែលអាចធ្វើបាន ស្រេចតែចិត្ត ។ យកល្អ គប្បីសូត្រខ្លួនខ្លួនខាងក្រោមនេះ យ៉ាងហោចណាស់មួយឬពីរ ក្នុងពេល ស៊ីយ៉ាវ៉ាស៊ូគូប៊ូរ ។ សូមព្យាយាមសូត្រខ្លួនខ្លួនទាំងអស់ក្នុងពេលស៊ីយ៉ាវ៉ាស៊ូ គូប៊ូរព្រោះវាផ្តល់មគ្គុទ្ទេសន៍ច្រើនណាស់ដល់អ្នកមានសទ្ធា ។

១. ស៊ីយ៉ាវ៉ាស៊ូគូប៊ូរជាស្វីណាត់ (គឺមុសតាហ្វាប៉ា) សម្រាប់មុស្លីមប្រុស ស្រី ។
២. គប្បីអង្វរសូមឲ្យអស់ឡោះហ្វ្លែអាណិតអាសូរ និងលើកទោសឲ្យអ្នក ស្លាប់ ។
៣. គប្បីសូមសេចក្តីត្រូវការរបស់អស់លោក នៅឯផ្នូរឪពុកម្តាយរបស់ អស់លោក ។
៤. គប្បីស៊ីយ៉ាវ៉ាស៊ូគូប៊ូរថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ពេលថ្ងៃរសៀល(ពេល អុស្តាវ)និងថ្ងៃសៅរ៍ព្រឹក ។
៥. ពេលសូត្រគូរអាន ពេលអង្វរសូមឲ្យអស់ឡោះហ្វ្លែអាណិតអាសូរ និងលើកទោសឲ្យអ្នកស្លាប់ ចូរដាក់ដៃលើផ្នូរ បែរមុខទៅរក គឺបឡាតូ ។
៦. ចូលទៅក្នុងស្នូសាន ចូរជូនពរដល់អ្នកស្លាប់ដោយអង្វរសូមឲ្យ អស់ឡោះហ្វ្លែអាណិតអាសូរ ហើយរំលឹកខ្លួនថាយើងទាំងអស់គ្នា នឹងជួបសេចក្តីស្លាប់ មិនយូរប្លាស់ ថា៖

៤ ស៊ីយ៉ាវ៉ាស្ត គូប៊ូរ

السَّلَامُ عَلَى أَهْلِ الدِّيَارِ مِنَ الْمُؤْمِنِينَ وَالْمُسْلِمِينَ، رَحِمَ اللَّهُ الْمُسْتَقْدِمِينَ
مِنْكُمْ وَالْمُسْتَأْخِرِينَ، وَإِنَّا إِن شَاءَ اللَّهُ بِكُمْ لَاحِقُونَ

សូមសរសើរស្តីកើតមានដល់អស់លោក ប្រជានិករគូប៊ូរមុមីននិងមុស្លីម
អើយ ។ សូមអល់ឡោះហ្គ័រអាណិតអាសូរអ្នកមុនអស់លោកនិងអ្នកតាម
ក្រោយអស់លោក ។ បើអល់ឡោះហ្គ័រមានព្រះបំណង យើងនឹងបានជួប
អស់លោកដែរ ។

៧. សូត្រស្វីរ៉ោះត្តិ អាល់-កូដ្វ័រ (ស្វីរ៉ោះត្តិទី ៩៧) ៧ ដង ។ អ៊ីម៉ាអ្គាលី
អាល់-វីជ្វី صلوات الله عليه والسلام មានវចនៈថា៖ "ពេលបាវអល់ឡោះហ្គ័រទៅ
ស៊ីយ៉ាវ៉ាវ៉ាត្តិផ្ទះអ្នកមានសទ្ធា ចូរសូត្រ "អ៊ីនណា អាន់ស្វាល់ណាហ្គ្វី
ហ្វី វឺឡូឡាទិល កូដ្វ័រ" ៧ ដង អល់ឡោះហ្គ័រនឹងលើកទោសឲ្យបាវ
នោះនិងអ្នកគូប៊ូរ (គឺអ្នកស្លាប់) ។

៨. សូត្រស្វីរ៉ោះត្តិ អ៊ីខ្លាស្វ័ (គឺស្វីរ៉ោះត្តិទី ១១២ "គុល ហ្វីវ៉ាល់ឡ័ហ្វី
អាហ្គាដ្វ័") ១១ ដង ។ ព្រះសាស្តា صلوات الله عليه وآله មានព្រះវចនៈថា៖ "អ្នកណាដើរ
កាត់តាមស្មសាន[មុស្លីម] (គឺគូប៊ូរមុស្លីម) សូត្រថា "គុល ហ្វីវ៉ាល់ឡ័ហ្វី
អាហ្គាដ្វ័" ១១ ដង ឧទ្ទិសឲ្យទៅអ្នកស្លាប់ អ្នកនោះនឹងបានរង្វាន់ស្មើ
នឹងចំនួនអ្នកស្លាប់ ។"

៩. សូត្រស្វីរ៉ោះត្តិ យ៉ាស៊ីន (ស្វីរ៉ោះត្តិទី ៣៦) ។ ព្រះសាស្តា صلوات الله عليه وآله មានព្រះ
វចនៈថា៖

قال النبي (ص): من دخل المقابر فقرأ سورة يس، خفف الله عنهم يومئذ، وكان له بعدد من
فيها حسنات

១២ ស្តីយ៉ាវ៉ាស្ត គូប៊ូរ

قال: وقال (عليه السلام): يدخل على الميت في قبره الصلاة والصوم والحج والصدقة والبر والدعاء، ويكتب أجره للذي يفعله للميت.

ស្តីឡាតុំ ការកាន់សីលក្រណាម ពិធីហ្វាច្នូនិងការដាក់ទានឧទ្ទិសទៅអ្នកស្លាប់នឹងបានទៅដល់ក្នុងផ្នូរ ។ គេនឹងចារទុកនូវវង្វាន់តបស្នងទង្វើទាំងនេះសម្រាប់អ្នកទាំងពីរ គឺអ្នកឧទ្ទិសទៅឲ្យនិងអ្នកស្លាប់ ។" (وسائل الشيعة) ក្បាលទី ២ ទំព័រ ៤៤៤)

ورام بن أبي فراس في كتابه قال: قال (عليه السلام): إذا تصدق الرجل بنية الميت أمر الله جبرئيل أن يحمل إلى قبره سبعين ألف ملك، في يد كل ملك طبق، فيحملون إلى قبره، ويقولون: السلام عليك يا ولي الله، هذه هدية فلان ابن فلان إليك، فبتلألاً قبره، وأعطاه الله ألف مدينة في الجنة، وزوجه ألف حوراء، وألبسه ألف حلّة، وقضى له ألف حاجة.

ពេលគេដាក់ទានឧទ្ទិសទៅអ្នកស្លាប់ អល់ឡោះហ្វ្លែបញ្ជាឲ្យយ៉ិបរ៉អ៊ីល ទៅស្តីយ៉ាវ៉ាស្តផ្នូរអ្នកនោះជាមួយ ៧០០០០ ទេវតា ទេវតានីមួយកាន់នូវថង់មគ្គុផល ។ ពួកទេវតានឹងទៅក្បែរផ្នូរ ថ្លែងថា៖ "ចូរសរី សូស្តីកើតមានដល់អ្នក បារអល់ឡោះហ្វ្លែអើយ ។ អ្នកនេះមួយ កូនរបស់អ្នកនេះ មួយធ្វើអំណោយទាំងនេះមកឲ្យអ្នក ។ បន្ទាប់ពីនោះ ពួកគេនឹងបំភ្លឺផ្នូរអ្នកនោះ ដោយមគ្គុផលទាំងនោះដែលពួកគេបាននាំមក ហើយថ្លែងថា អល់ឡោះហ្វ្លែប្រទានឲ្យអ្នក ១០០០ ប្រាសាទនៅក្នុងឋានសួគ៌ ១០០០ នារីសួគ៌ដែលមានភ្លែកស្រស់ចាំបម្រើស្លៀកពាក់ស្អាត បំពេញតាមបំណងអ្នកគ្រប់ យ៉ាង ។" (وسائل الشيعة) ក្បាលទី ២ ទំព័រ ៤៤៥)

៥ ស្តីយ៉ាវ៉ាស្ត គូប៊ូរ

"អ្នកណាសូត្រស្វីរ៉ោះត្តិ យ៉ាស៊ីន នៅក្នុងស្នសាន អល់ឡោះហ្វ្លែនឹងសម្រាល[ទណ្ឌកម្ម]ឲ្យពួកគេ (គឺពួកអ្នកស្លាប់) ក្នុងថ្ងៃនោះ ព្រះអង្គនឹងឲ្យរង្វាន់អ្នកនោះ (គឺអ្នកសូត្រឲ្យ) ដោយទង្វើល្អស្មើនឹងចំនួនអ្នកស្លាប់នៅក្នុងស្នសាន ។"

១០. ស្វីណាតុំឲ្យសូត្រដែរ៖

- ក) ស្វីរ៉ោះត្តិ អាល់-ហ្វាទីហ្វាស្ត ៣ ដង ។
- ខ) ស្វីរ៉ោះត្តិ អាល់-ហ្វាឡាតុំ (ស្វីរ៉ោះត្តិ ១១៣) ៣ ដង ។
- គ) ស្វីរ៉ោះត្តិ អាន់-ណាស (ស្វីរ៉ោះត្តិ ១១៤) ៣ ដង ។
- ឃ) អាយ៉ាត់ គូរស៊ី ៣ ដង ។
- ង) ស្វីរ៉ោះត្តិគូរអានមួយណាក៏បាន ។

១១. ហ្វាខ្ចីស្តមួយបានឲ្យដឹងថា អ៊ីបនូ អាប់បាស់ បានធ្វើសេចក្តីរាយការណ៍តមកពីព្រះសាស្តា ថាអ្នកណាសូត្រស្វីរ៉ោះត្តិ អាល់-មុលក (ស្វីរ៉ោះត្តិ ៦៧) លើផ្នូរធ្វើឲ្យអ្នកស្លាប់រួចផុតពីទណ្ឌកម្មផ្នូរ ។

១២. ស្តីឡាតុំ ២ រីក់អុត់ខ្លីៗឧទ្ទិសទៅផ្នូរ ។ សព្វមួយដង ព្រះសាស្តាបានដើរកាត់តាមផ្នូរ ដែលគេបញ្ជូនសពរួចស្រេចហើយ គ្រួសារអ្នកស្លាប់បានយំសោកស្តាយ ។ ឃើញបែបនេះព្រះអង្គមានព្រះវចនៈថា៖ "ស្តីឡាតុំពីររីក់អុត់ខ្លីៗប្រសើរសម្រាប់អ្នកក្នុងផ្នូរជាងពិភពលោកទាំងមូល ។"

مُحَمَّدُ بْنُ يَعْقُوبَ: عَلِيُّ بْنُ إِبْرَاهِيمَ، عَنْ عَبْدِ اللَّهِ بْنِ الْمُغِيرَةِ، عَنْ عَبْدِ اللَّهِ بْنِ سِنَانٍ قَالَ: قُلْتُ لِأبي عَبْدِ اللَّهِ (عليه السلام) كَيْفَ التَّسْلِيمِ عَلَى أَهْلِ الْقُبُورِ؟ فَقَالَ: نَعَمْ تَقُولُ:

السَّلَامُ عَلَى أَهْلِ الدِّيَارِ مِنَ الْمُسْلِمِينَ وَ الْمُؤْمِنِينَ أَنْتُمْ لَنَا فَرَطٌ وَ نَحْنُ - إِنْ شَاءَ اللَّهُ - بِكُمْ لَا حِقُونَ.

មូហាំម៉ាដ្ឋ ប៊ិន យ៉ាក្កុបបានធ្វើសេចក្តីរាយការណ៍តមកពី អ្នកលី ប៊ិន អ៊ីបរ៉ូប៊ីម តមកពីឌីពុកលោក តមកពីអ្នកប្រឡោះប្រាស់ ប៊ិន អាស់-មូគីរ៉េវ៉ាត្ត តមកពីអ្នកប្រឡោះប្រាស់ ប៊ិន ស៊ីណានដែលបានសួរអ៊ីម៉ា អាច្ឆិ អ្នកប្រឡោះប្រាស់^{صلوات الله عليه والسلام}ថាខ្ញុំបានសួរអាច្ឆិ អ្នកប្រឡោះប្រាស់^{صلوات الله عليه والسلام}ថា៖ "តើយើងគប្បីគំនាប់អ្នកគូប៊ូរ (គឺអ្នកស្លាប់) ដូចម្តេចទៅ?" អ៊ីម៉ា^{صلوات الله عليه والسلام}បានតបថា៖ "ចូរថា៖ "សូមអស់លោកប្រកបដោយសិរីសួស្តី ឱមុមីនីននិងមុស្តីមីនដែលនៅឯឋាននាយអីយ ឱបុគ្គលសំណប់និងបុគ្គលដែលនៅក្នុងសេចក្តីទុក្ខព្រួយអីយ ។ បើអស់ឡោះប្រាស់^{صلوات الله عليه والسلام}មានព្រះបំណង យើងនឹងបានជួបអស់លោក ។"

محمد بن علي بن الحسين قال: قال الصادق (عليه السلام): إذا دخلت الجبنة فقل: السلام على أهل الجنة.

មូហាំម៉ាដ្ឋ ប៊ិន អ្នកលី អាស់-ហ្វ្លែសែនបានតំណាលតមកពីអាស់-ស្ត្រីខ្ចីក្នុង^{صلوات الله عليه والسلام}ថា៖ "ពេលលោកចូលទៅក្នុងសួសាន (កន្លែងបញ្ចុះសព) ចូរលោកថា៖ "សូមសិរីសួស្តីកើតមានដល់បណ្តាជនឋានសួគ៌ ។"

عن بعض مؤلفات اصحابنا، ناقلا عن المفيد (رحمه الله)، دعاء علي (عليه السلام) لأهل القبور: «بسم الله الرحمن الرحيم، السلام على أهل لا إله إلا الله، من أهل لا إله إلا الله يا أهل لا إله إلا الله، بحق لا إله إلا الله، كيف وجدتم قول لا إله إلا الله؟ من لا إله إلا الله، يا لا إله إلا الله، بحق لا إله إلا الله، اغفر لمن قال: لا إله إلا الله، واحشرنا في زمرة من قال لا إله إلا الله، محمد رسول الله علي ولي الله، فقال علي (عليه السلام): إني سمعت رسول الله

ប្លង់ស្លាង (គឺខ្នងអ្នក) ឧទ្ទិសឲ្យទៅអ្នកស្លាប់

محمد بن علي بن الحسين بإسناده عن عمر بن يزيد قال: قلت لأبي عبد الله (عليه السلام): نصلّي عن الميت؟ فقال: نعم، حتى أنه ليكون في ضيق فيوسع الله عليه ذلك الضيق، ثم يؤتى فيقال له: خفف عنك هذا الضيق بصلاة فلان أخيك عنك، قال: فقلت له: فأشرك بين رجلين في ركعتين؟ قال: نعم.

មូហាំម៉ាដ្ឋ ប៊ិន អ្នកលី ប៊ិន អាស់-ហ្វ្លែសែនបានធ្វើសេចក្តីរាយការណ៍តាមបណ្តាញព័ត៌មានរបស់អ្នករាយការណ៍ថាកាលនោះគេបានសួរ អ៊ីម៉ា អាច្ឆិ អ្នកប្រឡោះប្រាស់^{صلوات الله عليه والسلام}ថា៖ "តើអាចស្នើឡាតុំឧទ្ទិសឲ្យទៅ អ្នកស្លាប់បានទេ?" អ៊ីម៉ា^{صلوات الله عليه والسلام}បានតបថា៖ "បាន ព្រោះវាអាចជួយពួកគេបាន ជាពិសេសពេលពួកគេបារម្ភ ។ អស់ឡោះប្រាស់^{صلوات الله عليه والسلام}នឹងជួយសម្រាលទុក្ខពួកគេហើយព្រះអង្គ^{صلوات الله عليه والسلام}ប្រាប់ពួកគេថា ការជួយសម្រាលទុក្ខនេះមកពីបងប្អូនរបស់ពួកអ្នក គឺអ្នកនេះមួយដែលបានធ្វើដូចនេះមួយដើម្បីពួកអ្នក ។" លោក (គឺអ្នកអធិប្បាយ) បានថ្លែងថា៖ "ខ្ញុំបានទូលអ៊ីម៉ា^{صلوات الله عليه والسلام}ថា តើទូលបង្គំអាចស្នើឡាតុំពីរ៉ក់អុតំជុំគ្នាដោយមានមនុស្សពីរនាក់បានទេ?" អ៊ីម៉ា^{صلوات الله عليه والسلام}មានវចនៈថា៖ "បាន ។" (وسائل الشيعة) ក្បាលទី ២ ទំព័រ ៤៤៣)

قال: وقال (عليه السلام): إن الميت ليفرح بالترحم عليه والاستغفار له كما يفرح الحي بالهدية تهدي إليه.

ព្រះអង្គ^{صلوات الله عليه والسلام}មានវចនៈដែរថា៖ "ស្រដៀងអ្នកនៅរស់ដែរ ដែលរីករាយពេលបានទទួលអំណោយ អ្នកស្លាប់ក៏សប្បាយរីករាយដែរពេលគេឲ្យពរជ័យនិងសូត្រសូមខមាទោសឧទ្ទិសឲ្យខ្លួននោះ ។" (وسائل الشيعة) ក្បាលទី ២ ទំព័រ ៤៤៥)

جعفر (عليه السلام): بلغني أنّ المؤمن إذا أتاه الزائر أنس به، فإذا انصرف عنه استوحش، فقال: لا يستوحش.

មូហាំម៉ាដូ ប៊ិន អុលី ប៊ិន អាល់-ហ្វាស៊ីនបានតំណាលតមកពីស្រ្តីហ្វាស៊ីន ប៊ិន យ៉ាស៊ីយ៉ាថា ខ្ញុំបានសួរអ៊ីម៉ាម អាល់-ហ្វាស៊ីន មូសា ប៊ិន យ៉ាក្តាហ្វាវីល្លាថា៖ "ពេលយើងទៅស៊ីយ៉ាវ៉ាស៊ី គូប៊ូរ អ្នកមានសទ្ធា តើពួកគេដឹងថាអ្នកណាមកស៊ីយ៉ាវ៉ាស៊ីទេ ពួកគេសប្បាយចិត្តនឹងយើងទេ តើពួកគេត្រមោចឯកងឯនិងខ្លាចទេពេលយើងចាកចេញពីគូប៊ូរពួកគេ?" អ៊ីម៉ាម បានតបថា៖ "ទេ ពួកគេមិនត្រមោចឯកងឯនិងខ្លាចទេ ។"

(وسائل الشيعة) ក្បាលទី៣ ទំព័រ ២២២)

أحمد بن محمد الكوفي، عن ابن جهمور، عن أبيه، عن محمد بن سنان، عن فضّل بن عمر، عن أبي عبد الله، و عن عبد الله بن عبد الرحمن الأصم، عن حريز، عن محمد بن مسلم، عن أبي عبد الله (عليه السلام) قال: قال أمير المؤمنين (عليه السلام): رزوا مؤتاكم فإنتهم يفرحون بزيارتكم، و ليطلب أحدكم حاجته عند قبر أبيه و عند قبر أمه بما يدعو ههما.

អាល់-ហ្វាស៊ីន ប៊ិន មូហាំម៉ាដូ អាល់-គូហ្វីបានធ្វើសេចក្តីរាយការណ៍តាមបណ្តាញព័ត៌មានរបស់អ្នករាយការណ៍ថាអ៊ីម៉ាម អាល់-ហ្វាស៊ីន អុប្បុលឡោះហ្វី មានវចនៈថាអាមីរុល-មុមីនីន មានវចនៈថា៖ "ចូរអស់លោកទៅស៊ីយ៉ាវ៉ាស៊ី អ្នកស្លាប់ ព្រោះពួកគេសប្បាយចិត្តពេលអស់លោកទៅលេងពួកគេ ពេលអស់លោកទៅស៊ីយ៉ាវ៉ាស៊ី ផ្លូវឪពុកម្តាយអស់លោក ។ ចូរអស់លោកសូមអ្វីដែលអស់លោកត្រូវការ ពេលអស់លោកបូងស្លុង (គឺសូត្រខូអុអ៊ី) ឲ្យអ្នកទាំងពីរ ។" (អាល់-កាហ្វី ៣ ទំព័រ ២២៩)

صلى الله عليه وآله يقول: من قرأ هذا الدعاء، اعطاه الله سبحانه وتعالى ثواب خمسين سنة، وكفر عنه سيئات خمسين سنة ولا يوبه ايضاً.

គេបានតំណាលតមកពីសាវកច្រើននាក់ ដូចលោកអាល់-មូហ្វីដូបានធ្វើសេចក្តីរាយការណ៍ថា អ៊ីម៉ាម អុលី ប៊ិន អាល់-ហ្វាស៊ីន បានខូអុអ៊ី (បូងស្លុង) ឲ្យអ្នកនៅក្នុងផ្ទះថា៖ "ក្នុងព្រះនាមអល់ឡោះហ្វី ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។ សូមសិរីសួស្តីកើតមានដល់ប្រជានិករ [ដែលបានប្តេជ្ញាថា៖] ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី ពីប្រជានិករ [ដែលបានប្តេជ្ញាថា៖] ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី ឱប្រជានិករ [ដែលបានប្តេជ្ញាថា៖] ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី អើយ ក្នុងនាមនៃ ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី ។ តើអស់លោកយល់ឃើញយ៉ាងណាអំពីការប្តេជ្ញាថា ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី នោះ ពី ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី ឱ ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី អើយ ក្នុងនាមនៃ ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី ? [អល់ឡោះហ្វី អើយ] សូមព្រះអង្គ លើកទោសឲ្យបណ្តាអ្នកដែលថា មឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី សូមព្រះអង្គ ឲ្យអស់ទូលព្រះបង្គំជាខ្ញុំរស់ឡើងវិញ នៅក្នុងចំណោមបណ្តាអ្នកដែលថា ឡាអ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី មូហាំម៉ាដូ វ៉ាស៊ីលុលឡោះហ្វី អុលីយុន វ៉ាលីយុលឡោះហ្វី ។" អុលី ប៊ិន អាល់-ហ្វាស៊ីន មានវចនៈថាខ្ញុំ បានឮវ៉ាស៊ីលុលឡោះហ្វី មានព្រះវចនៈថា៖ "អ្នកណាសូត្រខូអុអ៊ីនេះ អល់ឡោះហ្វី នឹងឲ្យរងនូវអ្នកនោះស្មើនឹងស្រ្តីច្បាប់ ៥០ ឆ្នាំនិងស្មើនឹងការសូមទោស ៥០ ឆ្នាំ មិនត្រឹមតែសម្រាប់ខ្លួនឯងទេ ថែមទាំងបានដល់ឪពុកម្តាយទៀតផង ។" (وسائل مستدرك الكوفى ២ ទំព័រ ៣៦៩)

ស៊ីយ៉ាវ៉ាស៊ី គូប៊ូរនិងសូត្រគុរអាន

៨ ស៊ីយ៉ាវ៉ាស៊ី គូប៊ូរ

إسماعيل بن بزيع، فذهبنا إلى عند قبره، فقال محمد بن علي: حدثني صاحب هذا القبر، عن أحدهما (عليه السلام)، انه من زار قبر أخيه المؤمن، فاستقبل القبلة ووضع يده على القبر، وقرأ إنا أنزلناه في ليلة القدر سبع مرات آمن من الفرع الكبير

ម៉ាកុស្ត្រីមីន បានតំណាលថា បើមុមីនណាទៅស៊ីយ៉ាវ៉ាស៊ីបងប្អូនរួម ជំនឿនៅក្នុងផ្នូរ ឲ្យសូត្រ "អ៊ីនណា អាន់ស្វាល់ណាហ្វ្វី ហ្វ្វី ឡែឡាទិល កដ្ឋុរ" ៧ ដងដោយដាក់ដៃលើផ្នូរ ដោយបែរមុខទៅរកគូប៊ូរ អ្នកនោះ នឹងចាកផុតពីបញ្ហាដែលមិនអាចស្ងៀមបាន។ (អាល់-កាហ្វ្វី ៣ ទំព័រ ២២៩)

الصدوق في الهداية: قال الصادق (عليه السلام): «من زار قبر المؤمن، فقرأ عنده إنا أنزلناه سبع مرات، غفر الله له ولصاحب القبر».

អ៊ីម៉ាស្វ៊ីខ្លីក្នុង មាសរចនៈថា៖ "បើអ្នកណាទៅស៊ីយ៉ាវ៉ាស៊ីផ្នូរមុមីន ឲ្យអ្នក នោះសូត្រ "អ៊ីនណា អាន់ស្វាល់ណាហ្វ្វី" (គឺស្វ៊ីរ៉េត្ត អាល់-កដ្ឋុរ) ៧ ដង អស់ឡោះហ្វ្វី នឹងអភ័យទោសឲ្យមុមីនដែលស្លាប់នោះផង អ្នកសូត្រនោះ ផងដែរដែលបានសាងបាប។" (ម៉ាស្ត្រុក ក្បាលទី២ ទំព័រ៣៧២)

ថ្ងៃណាគប្បីស៊ីយ៉ាវ៉ាស៊ី គូប៊ូរ ?

دعائم الإسلام: عن أبي جعفر (عليه السلام) قال: «كانت فاطمة (صلوات الله عليها)، تزور قبر حمزة وتقوم عليه، وكانت في كل سبت تأتي قبور الشهداء مع نسوة معها، فيدعون ويستغفرون».

អ៊ីម៉ាអាច្ចី យ៉ាកុហ្វ្វារ មាសរចនៈថា៖ "សែយីដ្វាស្វ៊ី ហ្វ្វាទ្វីម៉ាស្វ៊ី តែង

៩ ស៊ីយ៉ាវ៉ាស៊ី គូប៊ូរ

តែទៅស៊ីយ៉ាវ៉ាស៊ី គូប៊ូរ រឺ បុរសហ្វ្វាស្វ៊ី ឬ បងស្វងឲ្យលោក ។ នារីង ទៀតបានទៅជាមួយព្រះនាងហ្វ្វាទ្វីម៉ាស្វ៊ី ដែររៀងរាល់ថ្ងៃសៅរ៍ ទៅ ស៊ីយ៉ាវ៉ាស៊ី ផ្នូរទុក្ករ បុគ្គលទាំងឡាយ (គឺបណ្តាអ្នកដែលបានលះបង់ជីវិត ដើម្បីសាសនា) ទាំងអស់គ្នាបានបង្វងស្វង បានសូមខមាទោសនៅទី នោះ ។" (ម៉ាស្ត្រុក ក្បាលទី២ ទំព័រ ៣៦៥)

عَنْ هِشَامِ بْنِ سَالِمٍ، عَنْ أَبِي عَبْدِ اللَّهِ (عليه السلام) قَالَ: سَمِعْتُهُ يَقُولُ: عَاشَتْ فَاطِمَةُ (عليها السلام) بَعْدَ أَبِيهَا خَمْسَةَ وَ سَبْعِينَ يَوْمًا لَمْ تُرْ كَاشِرَةً وَ لَا ضَاحِكَةً، تَأْتِي قُبُورَ الشُّهَدَاءِ فِي كُلِّ جُمُعَةٍ مَرَّتَيْنِ الْإِثْنَيْنِ وَ الْخَمِيسِ، فَتَقُولُ: هَاهُنَا كَانَ رَسُولُ اللَّهِ (صلى الله عليه و آله) هَاهُنَا كَانَ الْمُشْرِكُونَ.

ហ្វ្វីស្វ៊ី បឺន សាឡាមបានថ្លែងថាខ្ញុំបានឮតមកពីអ៊ីម៉ា អាច្ចី អុប់ខ្ពុលឡោះហ្វ្វី មាសរចនៈថា៖ [ព្រះអយ្យិកាយើង]ហ្វ្វាទ្វីម៉ាស្វ៊ី មានព្រះជន្ម ៧៥ ថ្ងៃបន្ទាប់ពីព្រះបិតា ព្រះនាង បានចូលទិវង្គត ។ គេមិនដែល បានឃើញព្រះនាង ញញឹមឬសើចទេ ។ ព្រះមហានារី ដ៏មានសទ្ធា ជ្រះថ្លាតែងតែទៅស៊ីយ៉ាវ៉ាស៊ី គូប៊ូរ ទុក្ករ បុគ្គលទាំងឡាយ មួយសប្តាហ៍ពីរ ដង រៀងរាល់ថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ ។ ពេលស៊ីយ៉ាវ៉ាស៊ី គូប៊ូរ សែយីដ្វាស្វ៊ី ហ្វ្វាទ្វីម៉ាស្វ៊ី តែងតែមានរចនៈថា៖ "នេះគឺរឺស្វ៊ីលុលឡោះហ្វ្វី ។ នេះគឺពួកពហុទេពនិយម (គឺពួកស្វ៊ីរិក) ។" (អាល់-កាហ្វ្វី ៣ ទំព័រ ២២៧)

ស៊ីយ៉ាវ៉ាស៊ីនិងសូត្រនៅឯគូប៊ូរ

محمد بن علي بن الحسين بإسناده عن صفوان بن يحيى قال: قلت لأبي الحسن موسى بن